

**ធនាគារ ANZ លក់ភាគហ៊ុននៅក្នុងធនាគារ ANZ Royal**

នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ ធនាគារ ANZ បានប្រកាសថា ខ្លួនបានព្រមព្រៀងលក់ភាគហ៊ុន ៥៥% របស់ខ្លួន ក្នុងធនាគារ ANZ Royal ដែលជាការវិនិយោគរួមគ្នានៅកម្ពុជា ទៅឱ្យក្រុមហ៊ុន J Trust ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុចម្រុះ ។

ក្រុមហ៊ុន J Trust ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅទីក្រុងតូក្យូ គឺជាក្រុមហ៊ុនហិរញ្ញវត្ថុចម្រុះមួយ ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនទីក្រុងតូក្យូ និង មានដើមទុនសរុបលើទីផ្សារចំនួន ០,៨ ប៊ីលានដុល្លារ អាមេរិក ។ ក្រុមហ៊ុន J Trust មានដំណើរការអាជីវកម្មក្នុងប្រទេសចំនួន ប្រាំ ដែលរួមទាំងប្រតិបត្តិការ ធនាគារនៅប្រទេសកូរ៉េខាងត្បូង និង ប្រទេសឥណ្ឌូនេស៊ី ។

ប្រតិបត្តិការនេះត្រូវបានយល់ព្រមដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួចហើយ ប៉ុន្តែនៅរង់ចាំការអនុម័តតាមផ្លូវ ច្បាប់ពីធនាគារជាតិនៃកម្ពុជា និង ក្រសួងពាណិជ្ជកម្ម ។

ដើម្បីធានាឱ្យបាននូវការផ្ទេរកម្មសិទ្ធិដោយរលូន ធនាគារ ANZ នឹងនៅតែបន្តគ្រប់គ្រងអាជីវកម្មនេះ រហូត ដល់ប្រតិបត្តិការត្រូវបានបំពេញចប់សព្វគ្រប់ ដែលរំពឹងថានឹងមានរយៈពេល ១២ ខែ ។ ដល់ពេលនោះ ក្រុមហ៊ុន J Trust នឹងទទួលគ្រប់គ្រងបន្ត ។

**សំណួរដែលត្រូវបានសួរជាញឹកញាប់ (FAQs) ដោយអេតិចិន**

**ហេតុអ្វីធនាគារ ANZ បានលក់ភាគហ៊ុន ៥៥% របស់ខ្លួននៅក្នុងធនាគារ ANZ Royal ?**

ការសម្រេចចិត្តលក់ភាគហ៊ុននេះ គឺស្របទៅតាមដំណើរការត្រួតពិនិត្យលើយុទ្ធសាស្ត្រនៃអាជីវកម្ម ក្នុងភាព ជាដៃគូអន្តរជាតិទាំងឡាយក្រោម ANZ Group ក្នុងគោលបំណងធ្វើឱ្យអាជីវកម្មមានលក្ខណៈងាយ ស្រួល និង ផ្តោតលើដំណើរការអាជីវកម្មហិរញ្ញវត្ថុសម្រាប់ស្ថាប័ន ដែលស្ថិតក្រោមកម្មសិទ្ធិទាំងស្រុងរបស់ ខ្លួន ក្នុងតំបន់ ។

ធនាគារ ANZ នៅតែយល់ឃើញថា បរិយាកាសអាជីវកម្មនៅប្រទេសកម្ពុជា មានភាពទាក់ទាញ ហើយក៏ ទទួលស្គាល់នូវភាពសំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ក្នុងតំបន់អាស៊ានផងដែរ ក៏ប៉ុន្តែ ការលក់ ភាគហ៊ុននេះ គឺស្របនឹងគោលបំណងរបស់ធនាគារ ANZ ដោយសារតែការបន្តខិតខំប្រឹងប្រែងរបស់ ធនាគារនេះ ក្នុងការធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានលក្ខណៈងាយស្រួល ។

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ធនាគារ ANZ អំពីការលក់ភាគហ៊ុនរបស់ខ្លួនក្នុង Metrobank Card Corporation នៅប្រទេសហ្វីលីពីន និង Shanghai Rural Commercial

Bank នៅប្រទេសចិន ព្រមទាំងការលក់អាជីវកម្មធានារ៉ាប់រងជីវិត និង សោធននិវត្តន៍របស់ខ្លួន នៅប្រទេស អូស្ត្រាលីទៀតផង ។

**ខ្ញុំជាអតិថិជនរបស់ធនាគារ ANZ Royal ម្នាក់ ហេតុអ្វីខ្ញុំចង់ក្លាយជាអតិថិជនរបស់ក្រុមហ៊ុន J Trust ទៅវិញ នៅពេលដែលការលក់ភាគហ៊ុនរបស់ ធនាគារ ANZ ត្រូវបានបញ្ចប់?**

ក្រុមហ៊ុន J Trust គឺជាក្រុមហ៊ុនហិរញ្ញវត្ថុចម្រុះដប៉ុន ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនទីក្រុងតូក្យូ ដោយមានដើមទុនសរុបលើទីផ្សារបច្ចុប្បន្នចំនួន ០,៨ ប៊ីលានដុល្លារអាមេរិក ។ ក្រុមហ៊ុន J Trust មានទីស្នាក់ការកណ្តាលស្ថិតនៅទីក្រុងតូក្យូ និង មានដំណើរការអាជីវកម្មក្នុងប្រទេសចំនួន ប្រាំ ដែលរួមទាំង ប្រតិបត្តិការធនាគារនៅប្រទេសកូរ៉េខាងត្បូង និង ប្រទេសឥណ្ឌូនេស៊ី ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ក្រុមហ៊ុន J Trust បានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងរហ័សក្នុងវិស័យ សេវាកម្មហិរញ្ញវត្ថុ តាមរយៈការទិញ ។ តំបន់អាស៊ីអាគ្នេយ៍ ដែលរាប់បញ្ចូលទាំងប្រទេសកម្ពុជា គឺជាទីផ្សារ ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន J Trust ហើយក្រុមហ៊ុន J Trust បានប្រកាសអំពីការទិញអាជីវកម្ម ធនាគារនៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៤ និងនៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥ ។

ប្រតិបត្តិការនេះ មានពាក់ព័ន្ធតែជាមួយនឹងការផ្លាស់ប្តូរការកាន់កាប់ភាគហ៊ុនប៉ុណ្ណោះ ដោយមិនមែនជាការ ផ្លាស់ប្តូរនូវសហគ្រាសដំណើរការ និងយោជិតទាំងអស់របស់ធនាគារ ANZ Royal នឹងនៅតែបម្រើការងារ នៅធនាគារនេះដដែល ។ មានន័យថា នឹងមានការបន្ត និងដំណើរការការផ្ទេរដោយរលូនសម្រាប់ អតិថិជន របស់យើង ។

**តើសេវាធនាគាររបស់ខ្ញុំនឹងមានផលប៉ះពាល់ដូចម្តេចដែរ?**

ប្រតិបត្តិការនេះ មិនមានផលប៉ះពាល់ភ្លាមៗដល់សេវាធនាគាររបស់អ្នកឡើយ ។ ដំណើរការអាជីវកម្មនឹង ប្រព្រឹត្តទៅជាធម្មតា ។

ដើម្បីធានាឲ្យបាននូវដំណើរការនៃការផ្ទេរកម្មសិទ្ធិដោយរលូន ធនាគារ ANZ នឹងនៅតែបន្តគ្រប់គ្រងអាជីវ កម្មនេះ រហូតដល់ប្រតិបត្តិការត្រូវបានបំពេញចប់សព្វគ្រប់ ដែលរំពឹងថានឹងមានរយៈពេល ១២ ខែ ។ ដល់ ពេលនោះ ក្រុមហ៊ុន J Trust នឹងទទួលបានគ្រប់គ្រងបន្ត ។ យើងខ្ញុំនឹងបន្តជូនដំណឹងដល់អ្នកជាបន្តទៅទៀត ក្នុងអំឡុងពេលនេះ ។

យើងខ្ញុំ នឹងខិតខំគាំទ្រដល់អតិថិជនផ្នែកស្ថាប័ន ផ្នែកសាជីវកម្ម និងបុគ្គលទាំងឡាយរបស់ធនាគារ ANZ Royal នៅកម្ពុជា ក្នុងអំឡុងពេលនេះ ដើម្បីធានាឲ្យបាននូវដំណើរការនៃការផ្ទេរកម្មសិទ្ធិដ៏រលូន ។

**តើខ្ញុំអាចរំពឹងទុកថា ប្រតិបត្តិការនេះនឹងកើតឡើងនៅពេលណាដែរ?**

យើងខ្ញុំរំពឹងទុកថា ដំណើរការនេះនឹងប្រើពេលរហូតដល់ ១២ ខែ ដើម្បីបញ្ចប់សព្វគ្រប់ ។ យើងខ្ញុំនឹងបន្តជូនដំណឹងដល់អ្នកជាបន្តទៅទៀតក្នុងអំឡុងពេលនេះ ។

**តើខ្ញុំត្រូវការប្តូរគណនីធនាគាររបស់ខ្ញុំបានដែរឬទេ?**

ទេ, មិនចាំបាច់ធ្វើការផ្លាស់ប្តូរទេ ព្រោះថាមិនមានការផ្លាស់ប្តូរឡើយ ។

**តើនឹងមានអ្វីកើតឡើងខ្លះដល់ឥណទានធនាគារ (Bank loan) កាតពណ៌ទាន (Credit Card) ពិន្ទុសម្រាប់កម្មវិធីលើកទឹកចិត្តដល់អតិថិជន (loyalty program points) បច្ចុប្បន្នរបស់ខ្ញុំ ជាមួយធនាគារ ANZ Royal ។ល។ ?**

មិនមានការប្រែប្រួលដល់ទំនាក់ទំនងធនាគាររបស់អ្នកជាមួយនឹងយើងខ្ញុំឡើយ ។ ខ និង លក្ខខណ្ឌបច្ចុប្បន្នដែលអនុវត្តចំពោះអ្នក ប្រាក់សំណង អត្រាការប្រាក់ ថ្លៃសេវាផ្សេងៗ ព្រមទាំងអត្ថប្រយោជន៍ទាំងឡាយ នឹងនៅតែអនុវត្តដដែលក្នុងអំឡុងអន្តរកាលនេះ ។

**តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំកំពុងរងចាំការយល់ព្រមលើពាក្យសុំ ឬថាខ្ញុំស្ថិតនៅក្នុងដំណើរការនៃការបន្តផលិតផលមួយ (ដូចជា ប្រាក់បញ្ញើមានការកំណត់)?**

មិនមានការផ្លាស់ប្តូរចំពោះផលិតផល និង សេវារបស់យើងខ្ញុំដែលបានផ្តល់ឲ្យនោះទេ ហើយពាក្យសុំថ្មីណាមួយនឹងត្រូវបានពិនិត្យមើលស្របទៅតាមខ និង លក្ខខណ្ឌបច្ចុប្បន្នដែលអនុវត្តចំពោះអ្នក ។

លោកអ្នកអាចបន្តកិច្ចការធនាគារជាធម្មតាជាមួយនឹងធនាគារ ANZ Royal ។

**តើធនាគារ ANZ នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាទេ បន្ទាប់ពីការលក់ភាគហ៊ុនរបស់ខ្លួនក្នុងធនាគារ ANZ Royal?**

នៅពេលណាដែលការលក់ផ្ទេរបញ្ចប់ហើយ ធនាគារ ANZ នឹងមិនមានវត្តមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាទៀតឡើយ ។

**ចុះប្រសិនបើ ខ្ញុំមិនចង់មានសេវាធនាគារមួយនឹងធនាគារ ANZ Royal ទេ នៅពេលដែលការលក់ភាគហ៊ុនរបស់ធនាគារ ANZ ត្រូវបានបញ្ចប់ហើយនោះ?**

យើងខ្ញុំ ឲ្យតម្លៃចំពោះទំនាក់ទំនងរបស់យើងខ្ញុំជាមួយនឹងអតិថិជនរបស់យើងខ្ញុំ ។ ធនាគារ ANZ នឹងបន្តកាន់កាប់ភាគហ៊ុនចំនួន ៥៥% របស់ខ្លួន និង គ្រប់គ្រងអាជីវកម្ម រហូតដល់ការលក់ត្រូវបានបញ្ចប់ ដែលរំពឹងថានឹងប្រើរយៈពេលអស់ ១២ ខែ ។ នៅក្នុងអំឡុងពេលនេះ ធនាគារ ANZ និង ក្រុមហ៊ុន J Trust នឹងធ្វើការរួមគ្នា ដើម្បីធានាឲ្យមានការផ្ទេរនៃកម្មសិទ្ធិដីលូន និងមានការរំខានតិចតួចបំផុត ។

**តើការលក់ភាគហ៊ុននេះ មានផលប៉ះពាល់ដល់វត្តមានអាជីវកម្មហិរញ្ញវត្ថុសម្រាប់ស្ថាប័ន របស់ធនាគារ ANZ នៅអាស៊ីដែរ ឬទេ ?**

ធនាគារ ANZ នៅតែខិតខំប្រឹងប្រែងរក្សាវត្តមានអាជីវកម្មហិរញ្ញវត្ថុសម្រាប់ស្ថាប័នរបស់ខ្លួននៅទ្វីបអាស៊ីនេះ ។ បណ្តាញក្នុងតំបន់របស់យើង គឺជាលក្ខណៈពិសេសដ៏សំខាន់មួយសម្រាប់ធនាគារ ANZ និង ជាគន្លឹះ ក្នុងការសម្រេចមហិច្ឆតារបស់យើងដែលចង់ក្លាយខ្លួនជាធនាគារដែលល្អបំផុត ក្នុងការគាំទ្រដល់បណ្តាក្រុម ហ៊ុនដែលមានពាណិជ្ជកម្ម និង លំហូរដើមទុនទូទាំងតំបន់ ។